

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
🌀

យើងខ្ញុំទាំងអស់គ្នាជាសហគមន៍ដែលកំពុងរស់នៅក្នុងភូមិចំនួន១២ ឃុំចំនួន៤ ក្នុងស្រុកសេសាន តាម ដងទន្លេសេសាន ស្រែពក ក្នុងខេត្តស្ទឹងត្រែងនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចំនួនប្រជាជនសរុបប្រមាណ ៧.៥៤៤នាក់ (ស្រ្តី ៣.៧៨៨នាក់) ហើយភាគច្រើន ជាជនជាតិដើមភាគតិចដែលបានរស់នៅតាមដងទន្លេទាំង២ នេះអស់រយៈពេលជាច្រើនជំនាន់មកហើយ ។

សូមគោរពជូន

**ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល
និងជាប្រធានគណៈកម្មការអន្តរក្រសួង**

ឯកឧត្តមជាតិគោរពខ្ញុំខ្ពស់បំផុត

កម្មវត្ថុ៖ សំណើសុំបដិសេធមិនទទួលយកនូវឯកសារ “យន្តការ និងនីតិវិធីនៃការដោះស្រាយគោលនយោបាយ សំណង និងការតាំងទីលំនៅថ្មីរបស់គម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលចុះហត្ថលេខាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ ដោយឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានគណៈកម្មការ អន្តរក្រសួង” និង ឯកសារ “ គោលនយោបាយដោះស្រាយផលប៉ះពាល់របស់គម្រោងទំនប់វារីអគ្គិសនីសេសាន ក្រោម២ ដែលរៀបចំដោយ ក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម២ (Hydropower Lower Sesan 2 Co.,LTD)”

តតាមកម្មវត្ថុខាងលើ យើងខ្ញុំមានកិត្តិយស និងសំដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសាងសង់ទំនប់វារី អគ្គិសនីសេសានក្រោម២ ដែលវិនិយោគដោយក្រុមហ៊ុនចិន និងក្រុមហ៊ុនកម្ពុជា នៅលើដងទន្លេសេសានក្នុងខេត្ត ស្ទឹងត្រែង ពីព្រោះថា ប្រសិនបើទំនប់នេះត្រូវបានសាងសង់ វានឹងបណ្តាលឲ្យមានផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ ធ្ងរ ទៅដល់សន្តិសុខស្បៀង ការចិញ្ចឹមជីវិត ការប្រតិបត្តិវប្បធម៌ ទំនៀមទំលាប់ប្រពៃណីរបស់យើងខ្ញុំ និងធនធាន ធម្មជាតិ ដូចជាដីប្រកបរបរកសិកម្ម ព្រៃឈើ និងធនធានជលផល។

យើងខ្ញុំទាំងអស់គ្នា បានលើកឡើងពីការព្រួយបារម្ភ និងបានស្នើសុំឲ្យមានការពិគ្រោះយោបល់លើគំរោង ទំនប់វារីអគ្គិសនីសេសានក្រោម២ជាច្រើនលើកមកហើយ តែអ្នកអភិវឌ្ឍន៍គំរោង និងរាជរដ្ឋាភិបាលកម្ពុជា មិន

បានផ្តល់ឲ្យយើងខ្ញុំ សូមឃើញពីតំរូវការបឋមស្តីពីគំរោង ឬក៏ឱកាសដែលពួកយើងអាចបង្ហាញការព្រួយបារម្ភ និង បង្ហាញពីទស្សនៈរបស់យើងចំពោះគម្រោងក៏មិនមានដែរ។ ឧទាហរណ៍៖ ពេលដែលអតីត អភិបាលខេត្តស្ទឹងត្រែង (ឯកឧត្តម ឡុយ សុផាត) ចុះមកជួបជាមួយសហគមន៍យើងខ្ញុំ គាត់គ្រាន់តែជូនដំណឹងដល់យើងខ្ញុំអំពីគំរោង តែប៉ុណ្ណោះ។ អ្នកអភិវឌ្ឍន៍ទំនប់តែងតែផ្តល់ព័ត៌មានឲ្យយើងខ្ញុំតែមួយផ្នែក ដែលនិយាយសង្កត់ធ្ងន់តែ អត្ថប្រយោជន៍ដែលទទួលបានពីគំរោងប៉ុណ្ណោះ ហើយសហគមន៍មិនអាចលើកឡើងពីផលលំបាករបស់ខ្លួនទៅ ដល់ក្រុមហ៊ុនវិញនោះទេ។

ថ្មីៗនេះ យើងខ្ញុំទទួលបានឯកសារចំនួន២ច្បាប់ រួមមាន “យន្តការ និងនីតិវិធី ដោះស្រាយគោលនយោបាយ សំណង នឹងការតាំងទីលំនៅថ្មីរបស់ទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង ដែលចុះហត្ថលេខា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤” និង “គោលនយោបាយដោះស្រាយផលប៉ះពាល់របស់គម្រោងទំនប់វារី អគ្គិសនីសេសានក្រោម២” តាមរយៈមេឃុំដែលគាត់ទទួលបានឯកសារទាំងនេះ នៅពេលចូលរួមក្នុងកិច្ចប្រជុំ មួយដែលរៀបចំដោយតំណាងរដ្ឋាភិបាលនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤។ មេឃុំទទួលបានឯកសារនេះ តែមួយច្បាប់ប៉ុណ្ណោះ ហើយគាត់មិនត្រូវបានអនុញ្ញាតឲ្យសួរសុំនូវ ឬមានមតិយោបល់អ្វីទាំងអស់។

យើងខ្ញុំទាំងអស់គ្នា ក្រោយពីទទួលបានគោលនយោបាយនេះភ្លាម ក៏បានពិនិត្យមើលយ៉ាងល្អិតល្អន់និង ពិគ្រោះយោបល់គ្នាយ៉ាងយកចិត្តទុកដាក់បំផុតក្នុងសហគមន៍ ហើយយើងខ្ញុំមានភាពរន្ធត់ និងខ្លាចផ្សាក្នុងចិត្ត យ៉ាងខ្លាំង ដោយយើងខ្ញុំមើលឃើញថា ពួកយើងខ្ញុំនឹងត្រូវបានរដ្ឋាភិបាល និងក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនី សេសានក្រោម២ បណ្តេញចេញពីភូមិដ្ឋាន ដីស្រែ ចំការ ហើយបង្ខំអោយយើងខ្ញុំទទួលយកនូវសំណងមួយ ដែល មិនមានការពិគ្រោះយោបល់ នឹងមិនមានការឯកភាពពីពួកយើងខ្ញុំសោះ។ ហេតុដូច្នេះយើងខ្ញុំ សូមសំរេចចិត្តថា មិនទទួលយកបានទេនូវគោលនយោបាយទាំងពីរនេះ។

សំណូមពរ៖

- ១. សូមឲ្យមានបើកជាវេទិការសេរីពិគ្រោះយោបល់តទល់គ្នារវាងប្រជាជនក្នុងតំបន់ទំនប់វារីអគ្គិសនី ជាមួយតំណាងរាស្ត្រ និងភាគីក្រុមហ៊ុនដើម្បីស្រាយបំភ្លឺអំពីគំរោងនេះ។
- ២. សូមឲ្យយកគោលការណ៍ណែនាំរបស់ប្រទេសចិន សម្រាប់ការពារបរិស្ថានក្នុងកិច្ចសហប្រតិបត្តិការ និង វិនិយោគបរទេស (ពីព្រោះគំរោងនេះគឺវិនិយោគដោយក្រុមហ៊ុនរបស់ប្រទេសចិន)

សេចក្តីគួរ ពុំគួរសូមឯកឧត្តម មេត្តាពិនិត្យ និងយោគយល់តាមសំណើរបស់យើងខ្ញុំដោយអនុគ្រោះផងចុះ។

សម្រាប់ព័ត៌មានបន្ថែម ឬការឆ្លើយតប សូមទាក់ទងមកអាសយដ្ឋានដូចខាងក្រោម៖

- ១. លោក ហុត ខឿន តំណាងសហគមន៍សេសានក្រោម២ (៨៥៥) ៩៧ ៧ ៧៩៧ ៤៨៨

២. លោកស្រី ជា វី តំណាងសហគមន៍សេសានក្រោម២ (៨៥៥) ៩៧ ៨ ១៩២ ២៩៥

៣. លោក ជៅ ម៉ែ តំណាងសហគមន៍សេសានក្រោម២ (៨៥៥) ៩៧ ៨ ២៣៦ ៩៧៩

៤. លោក វ៉ា ខាំផៃ តំណាងសហគមន៍សេសានក្រោម២ (៨៥៥) ៨៨ ៨ ០៤៣ ៦៩១

៥. លោក ដាំ សំណាងតំណាងសហគមន៍សេសានក្រោម២ (៨៥៥) ៨៨ ៥ ៨៤០ ៧៦២

សហគមន៍បានស្នើសុំឲ្យបណ្តាញទន្លេពាយ័ព្យសម្របសម្រួលក្នុងការរៀបចំសំណើរ ព្រមទាំងសហការសម្របសម្រួលទាក់ទង និងរៀបចំកិច្ចប្រជុំជាមួយប្រជាសហគមន៍។ ដើម្បីរៀបចំការប្រជុំជាមួយតំណាងសហគមន៍ មកពីទន្លេពាយ័ព្យទាក់ទងមក៖

លោក មៀច មាន អ្នកសម្របសម្រួលអង្គការបណ្តាញការពារទន្លេពាយ័ព្យ តាមទូរស័ព្ទលេខ៖
(៨៥៥) ៨៨ ៧៩៨ ៤៤៩០ និង អ៊ីម៉ែល៖ info@3spn.org ឬ meachmean@hotmail.com

យើងខ្ញុំសុំភ្ជាប់មកជាមួយនូវឯកសារមួយចំនួនដូចខាងក្រោម៖

- យន្តការ និងនីតិវិធីដោះស្រាយគោលនយោបាយសំណង និងតាំងទីលំនៅថ្មីរបស់គម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២
- គោលនយោបាយដោះស្រាយផលប៉ះពាល់របស់គម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលរៀបចំដោយក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម២(Hydropower Lower Sesan 2 Co.,LTD)។
- គោលការណ៍ទំណេររបស់ប្រទេសចិនស្តីពី ការការពារបរិស្ថានក្នុងកិច្ចសហប្រតិបត្តិការ និងវិនិយោគបរទេស

ចំលងជូន

- រដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា
- ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
- ក្រសួងបរិស្ថាន
- ក្រសួងអភិវឌ្ឍន៍ជនបទ
- ក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម ២ (ហាយដ្រូឡានឆាង និងវ៉ាយាល់គ្រុប)
- ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា